

នីតិវិធីសម្រាប់ការបណ្តេញចេញ

ព័ត៌មានសម្រាប់មាតាបិតា*បន្ទាប់ពីការបណ្តេញកូនលោកអ្នកចេញពីសាលា

កូនសៀវភៅព័ត៌មាននេះត្រូវផ្តល់ជូនអ្នកពាក់ព័ន្ធរបស់សិស្ស នៅអង្គប្រជុំពិនិត្យឡើងវិញនូវអាកប្បកិរិយា។

កូនសៀវភៅព័ត៌មាននេះផ្តល់ជូនព័ត៌មានដូចតទៅនេះសម្រាប់សិស្ស និងអ្នកពាក់ព័ន្ធរបស់ពួកគេ៖

- តើត្រូវធ្វើអ្វីខ្លះ ប្រសិនបើលោកអ្នកបានអ្នកពាក់ព័ន្ធបណ្តេញកូនលោកអ្នកចេញពីសាលា
- តើមានអ្វីកើតឡើងបន្ទាប់ពីការបណ្តេញចេញចូលជាធរមាន
- ទីកន្លែងទទួលបានព័ត៌មាន និងការគាំទ្របន្ថែម។

សម្រាប់ព័ត៌មានបន្ថែមស្តីពីនីតិវិធីការបណ្តេញចេញ មានរួមទាំងតួនាទី និងការទទួលខុសត្រូវ ហើយនិងអ្វីដែលលោកអ្នករំពឹងថានឹងបានកើតមានឡើង មុនពេលការបណ្តេញចេញ សូមមើល

www.education.vic.gov.au/school/parents/behaviour/Pages/faqs.aspx

កូនខ្ញុំត្រូវបានបណ្តេញចេញពីសាលា តើការនេះមានន័យដូចម្តេច?

ការបណ្តេញចេញ គឺជាវិធីការដកសិស្សចេញពីសាលាដែលបានរៀនសូត្រសិស្សបានចុះឈ្មោះចូលរៀនក្នុងពេលបច្ចុប្បន្ន។

ការបណ្តេញចេញជាអចិន្ត្រៃយ៍ពីសាលាដែលសិស្សកំពុងរៀន គឺជាវិធានការតឹងរ៉ឹងបំផុតដែលមានសម្រាប់ឲ្យនាយកសាលាអនុវត្ត ហើយវិធានការនេះគួរប្រើតែប៉ុណ្ណោះបន្ទាប់ពីបានប្រើទម្រង់វិធានការគ្រប់គ្រងអាកប្បកិរិយាផ្សេងៗទៀតរួចហើយ។ អាកប្បកិរិយារបស់សិស្សក៏ត្រូវតែជាចិត្តហួសហេតុដែលបង្ហាញថា ការបណ្តេញចេញគឺជាយន្តការតែមួយគត់ដែលត្រូវប្រើ។

ក្នុងស្ថានភាពខ្លះ ការបណ្តេញចេញអាចជាវិធានការប្រើ នៅពេលសិស្សបង្កការគម្រាមខ្លាំងដល់សុវត្ថិភាពជាបន្តបន្ទាប់របស់សិស្សដទៃទៀត និងបុគ្គលិកហើយ/ឬក៏ធ្វើឲ្យប្រសិទ្ធភាពកម្មវិធីអប់រំរបស់សាលាថយចុះ។

ការបណ្តេញចេញមិនគួរប្រើឡើយ ក្នុងករណីសិស្សមានចរិតចម្លែកដូចជាសកម្មភាពរំលោភបំពានប្រព្រឹត្តិកម្មដែលមិនបង្កគ្រោះថ្នាក់ដល់សិស្ស ឬសមាជិកសហគមន៍សាលាដទៃទៀត។

តើនាយកសាលាមានគោលការណ៍អ្វីខ្លះ មុនពេលសម្រេចចិត្តថាគួរបណ្តេញកូនខ្ញុំចេញពីសាលា?

មុនពេលបណ្តេញសិស្សចេញពីសាលា នាយកសាលាត្រូវធានាថា៖

- សិស្សបានទទួលឱកាសបញ្ចេញមតិ
- បានយកមកពិចារណានូវរាល់ព័ត៌មាន ឬឯកសារដែលផ្តល់ដោយសិស្ស ឬ អ្នកពាក់ព័ន្ធរបស់គេ (រាប់បញ្ចូលទាំងតាមរយៈ ការប្រជុំពិនិត្យឡើងវិញនូវអាកប្បកិរិយា) នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងការបណ្តេញចេញ
- បានពិចារណាលើទម្រង់ផ្សេងទៀតនៃវិធានការ ដើម្បីដោះស្រាយអាកប្បកិរិយាដែលប្រើជាហេតុ ដែលនាំឲ្យមានការបណ្តេញសិស្សចេញពីសាលា។

តើអ្វីជាសំអាងហេតុសម្រាប់ការបណ្តេញចេញពីសាលា?

តើខ្ញុំអាចធ្វើអ្វីខ្លះ ប្រសិនបើខ្ញុំគិតថាអាកប្បកិរិយាកូនខ្ញុំមិនត្រូវទទួលបានការបណ្តេញចេញពីសាលាទេ?

ការបណ្តេញចេញគឺជាលទ្ធផលដែលត្រូវមុខ សម្រាប់បញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ។ កូនរបស់លោកអ្នកអាចត្រូវបណ្តេញចេញពីសាលា ប្រសិនបើក្នុងពេលមករៀន ឬធ្វើដំណើរទៅកាន់ ឬមកពីសាលា ឬចូលរួមធ្វើសកម្មភាពសាលាណាមួយនៅក្រៅសាលា (រាប់បញ្ចូលទាំងការធ្វើដំណើរទៅកាន់ ឬមកពីការចូលរួមសកម្មភាពនោះ) ពួកគេ-

ប្រព្រឹត្តិអាកប្បកិរិយាណាមួយ ក្នុងចំណោមអាកប្បកិរិយាដូចខាងក្រោម៖

- ប្រព្រឹត្តក្នុងរបៀបមួយដែលបង្កគ្រោះថ្នាក់ ទោះជាពិតជាក់ស្តែង បានដឹង ឬគម្រាមកំហែងដល់សុខភាព សុវត្ថិភាព ឬសុខុមាលភាពអ្នកណាម្នាក់;
- បង្កការខូចខាតធ្ងន់ធ្ងរដល់ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ;
- ប្រព្រឹត្តិ ឬប៉ិនប៉ងប្រព្រឹត្តិ ឬចូលរួមដោយដឹងជាមុន ក្នុងការលួចទ្រព្យសម្បត្តិ;
- មាន ប្រើ ឬលក់ ឬជួយអ្នកផ្សេងទៀតដោយចេតនា ឲ្យពួកគេមាន ប្រើ ឬលក់សារធាតុខុសច្បាប់ ឬអាវុធ;
- ខកខានមិនបានអនុវត្តតាមការណែនាំច្បាស់លាស់ និងសមហេតុផលណាមួយរបស់បុគ្គលិកដែលបង្កគ្រោះថ្នាក់ទោះជាពិតជាក់ស្តែង បានដឹង ឬគម្រាម កំហែងដល់សុខភាព សុវត្ថិភាព ឬសុខុមាលភាពអ្នកណាម្នាក់;
- ចូលរួមប្រព្រឹត្តិជាប្រចាំនូវអាកប្បកិរិយាដែល និយាយអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះ បន្ទាបបន្ថោក ឬនិយាយចំអកដាក់អ្នកណាម្នាក់ដោយផ្អែកលើអាយុ ការបំបៅដោះ ភេទ អត្តសញ្ញាណ លក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ សកម្មភាពខុស្យាហកម្ម សកម្មភាពរួមភេទស្របច្បាប់ ស្ថានភាពគ្រួសារ ស្ថានភាពឪពុកម្តាយ លក្ខណៈរាងកាយ ជំនឿ ឬសកម្មភាពនយោបាយ ភាពមានផ្ទៃពោះ ជាតិសាសន៍ ជំនឿ ឬសកម្មភាពសាសនា ទំនោរការរួមភេទ សមាគមន៍ ផ្ទាល់ខ្លួន (ទោះជាសាច់ញាតិ ឬអ្នកផ្សេងក៏ដោយ) ជាមួយអ្នកដែលមានអត្តសញ្ញាណដោយយោងលើលក្ខណៈណាមួយដូចខាងលើ;

* បុគ្គលពាក់ព័ន្ធ សូមមើលផ្នែក ការកំណត់អ្នកពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែម។ www.education.vic.gov.au/school/principals/participation/Pages/relevantperson.aspx

- ប្រព្រឹត្តិការណ៍ប្រចាំក្នុងការយកមួយដែលមិនចម្រើន ដែលជ្រៀតជ្រែកដល់សុខុមាលភាព សុវត្ថិភាព ឬឱកាសអប់រំរបស់សិស្សរៀន។

ហើយនិង

អាកប្បកិរិយាកូនលោកអ្នកគឺមានចរិតហួសហេតុដែល ទាក់ទងដល់តម្រូវការឲ្យកូនលោកអ្នកទទួលបានការអប់រំ ដោយជៀសវាងតម្រូវការរក្សាសុខភាពសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សដទៃទៀត និងបុគ្គលិកនៅសាលា ហើយនិងតម្រូវការរក្សា ប្រសិទ្ធភាពកម្មវិធីអប់រំរបស់សាលា ការបណ្តេញចេញត្រូវពិចារណាថាជាយន្តការតែមួយគត់ដែលត្រូវប្រើ។

គ្រប់សាលារៀនតម្រូវឲ្យមានគោលនយោបាយស្តី ពីការចូលរួមរបស់សិស្សដែលចែងអំពីការរំពឹងទុករួមរបស់សហគមន៍សាលា ក្នុងផ្នែកការចូលរួមរបស់សិស្ស អាកប្បកិរិយាដែលមានការគោរព ការមករៀន ហើយបំពេញមុខងារជាចំណុចយោងសម្រាប់ឲ្យសាលារកមធ្យោបាយឆ្លើយតបទៅនឹងស្ថានភាពរបស់សិស្សម្នាក់ៗ។

លោកអ្នកអាចសុំ គោលនយោបាយស្តីពីការចូលរួមរបស់សិស្ស មួយច្បាប់ពីសាលា ឬលោកអ្នកអាចមើលនៅគេហទំព័ររបស់សាលា។ គោលនយោបាយនេះនឹងចែងអំពីការរំពឹងទុកនូវអាកប្បកិរិយាក្នុងសាលាលោកអ្នក ហើយនិងជាចំណុចយោងមួយដ៏មានប្រយោជន៍ ក្នុងការសម្រេចថាតើមានការបំពានលើការរំពឹងទុកទាំងនេះឬទេ។

www.education.vic.gov.au/school/principals/participation/Pages/engagepol.aspx

ជាការចាំបាច់ត្រូវចងចាំថា លោកអ្នកអាចសុំឲ្យមានការប្រជុំជាមួយនាយកសាលានៅដំណាក់កាលណាមួយនៃការបណ្តេញចេញពីសាលា ទោះជាបានអនុវត្តការបណ្តេញចេញរួចហើយក៏ដោយ។ ប្រសិនបើលោកអ្នកមិនមានអារម្មណ៍ថាគេមិនបានដោះស្រាយកិច្ចការអប់រំរបស់លោកអ្នកទេ លោកអ្នកអាចទាក់ទងមន្ត្រីទំនាក់ទំនងសហគមន៍ នៅការិយាល័យប្រចាំតំបន់របស់ក្រសួងដែលស្ថិតនៅជិតតំបន់លោកអ្នករស់នៅបំផុត ឬទាក់ទងសេវាគាំទ្រណាមួយផ្សេងទៀត ដែលមានចុះក្នុងបញ្ជីនៅចុងបញ្ចប់នៃឯកសារនេះ។

តើឯកសារអ្វីខ្លះដែលសាលាត្រូវផ្តល់ដល់ខ្ញុំ?

នាយកសាលាត្រូវជម្រាបលោកអ្នក និងកូនលោកអ្នកនូវសេចក្តីសម្រេចរបស់ពួកគេក្នុងអំឡុងពេល 48 ម៉ោងនៃសេចក្តីសន្និដ្ឋានរបស់អង្គប្រជុំពិនិត្យមើលឡើងវិញនៃអាកប្បកិរិយា។

ប្រសិនបើនាយកសាលាសម្រេចបណ្តេញកូនលោកអ្នកចេញពីសាលា លោកអ្នកគួរទទួលបាននូវឯកសារដូចខាងក្រោម៖

- សេចក្តីជូនដំណឹងអំពីការបណ្តេញចេញ
- ទម្រង់ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបណ្តេញចេញ មួយច្បាប់.
- កូនសៀវភៅព័ត៌មាននេះ។

តើមានអ្វីកើតឡើងបន្ទាប់ពីការបណ្តេញចេញ? តើកូនខ្ញុំនឹងទៅរៀននៅសាលាណាមួយ?

ក្នុងករណីដែលសិស្សស្ថិតក្នុងអាយុត្រូវសិក្សា នាយកសាលាដោយមានការពិគ្រោះយោបល់ជាមួយមន្ត្រីប្រចាំតំបន់ ត្រូវធានាថាកូនលោកអ្នកត្រូវចុះឈ្មោះចូលរៀននៅសាលាដែលមានចុះក្នុងបញ្ជីមួយទៀត ចុះឈ្មោះចូលរៀននៅអង្គការបណ្តុះបណ្តាលដែលមានចុះក្នុងបញ្ជី ឬទាក់ទងក្នុងការងារឲ្យបានឆាប់ដែលអាចធ្វើទៅបាន។ ផែនការសកម្មភាពនេះគួរតែបានពិភាក្សា និងយល់ព្រមនៅក្នុងអង្គប្រជុំពិនិត្យមើលឡើងវិញនៃអាកប្បកិរិយា។

នៅក្នុងករណីដែលសិស្សមិនស្ថិតក្នុងអាយុត្រូវសិក្សា នាយកដោយមានការពិគ្រោះយោបល់ជាមួយមន្ត្រីប្រចាំតំបន់ អាចផ្តល់ជូនលោកអ្នក និងកូនលោកអ្នកនូវព័ត៌មានស្តីពីសាលារៀន អង្គការបណ្តុះបណ្តាលដែលមានចុះក្នុងបញ្ជី និងទីភ្នាក់ងារជួយរកការងារធ្វើផ្សេងទៀតដែលផ្តល់ឱកាសសម្របសម្រាប់កូនលោកអ្នក។

ប្រសិនបើមានការពន្យារពេលក្នុងពេលផ្លាស់ប្តូរកូនលោកអ្នកទៅកន្លែងអប់រំ ឬបណ្តុះបណ្តាលថ្មី សាលាត្រូវផ្តល់ជូនពួកគេនូវកិច្ចការប្រកបដោយអត្ថន័យដើម្បីធ្វើបញ្ចប់រហូតដល់បានផ្លាស់ប្តូររួចរាល់។

តើខ្ញុំអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបណ្តេញកូនខ្ញុំចេញពីសាលាឬទេ?

បទបញ្ជាដ្ឋានលេខ 625 ដែលគ្រប់គ្រងការបណ្តេញចេញផ្តល់អំណាចដល់សិស្សឲ្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបណ្តេញចេញ។

លោកអ្នកក៏អាចប្តឹងឧទ្ធរណ៍ក្នុងនាមកូនលោកអ្នកបានដែរ ដរាបណាលោកអ្នកយកគំនិតរបស់កូនលោកអ្នកមកពិចារណា ហើយធានាថាលោកអ្នកធ្វើសកម្មភាពនេះសម្រាប់ជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ពួកគេ។

បណ្តឹងឧទ្ធរណ៍អាចដាក់ដោយផ្អែកលើសំអាងហេតុដូចខាងក្រោម៖

- សាលាមិនបានអនុវត្តតាមនីតិវិធីការបណ្តេញចេញពីសាលា
- សំអាងហេតុសម្រាប់ការបណ្តេញចេញត្រូវចាត់ទុកថាអយុត្តិធម៌
- ពេលដែលសិស្សមានប្រវត្តិនៃបញ្ហាអាកប្បកិរិយា សាលាមិនបានប្រើអន្តរាគមន៍ និងយុទ្ធសាស្ត្រគ្រប់គ្រាន់។
- ស្ថានភាពបន្ទុកបន្ថយផ្សេងទៀត

នៅពេលលោកអ្នកទទួលសេចក្តីជូនដំណឹង ស្តីពីការបណ្តេញកូនលោកអ្នកចេញពីសាលា លោកអ្នកគួរតែទទួលបានទម្រង់បណ្តឹងឧទ្ធរណ៍មួយច្បាប់។ ប្រសិនបើលោកអ្នកមានបំណងប្តឹងឧទ្ធរណ៍ លោកអ្នកត្រូវបំពេញ និងផ្ញើទម្រង់នេះទៅសាលារៀនវិញក្នុងរយៈពេល 10 ថ្ងៃ សិក្សា។ យើងសូមផ្តល់យោបល់ថាលោកអ្នកគួរតាមដានជាមួយសាលាកូនលោកអ្នកដើម្បីធានាថាសាលាបានទទួលទម្រង់បណ្តឹងឧទ្ធរណ៍នេះ។

តើមានអ្វីកើតឡើងក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍?

នៅពេលសាលាបានទទួលទម្រង់បណ្តឹងឧទ្ធរណ៍ ប្រធាននិងការបណ្តេញចេញ សាលានឹងបញ្ជូនទម្រង់នេះទៅការិយាល័យប្រចាំតំបន់របស់ក្រសួងដើម្បីឲ្យចាត់វិធានការបន្ថែម។

នាយកប្រចាំតំបន់នឹងពិចារណាលើបណ្តឹងឧទ្ធរណ៍ ហើយសម្រេចថាតើត្រូវរក្សា ឬបដិសេធសេចក្តីសម្រេចបណ្តេញកូនលោកអ្នកចេញពីសាលា ឬអត់។

ក្នុងការពិចារណាបណ្តឹងឧទ្ធរណ៍របស់លោកអ្នក នាយកប្រចាំតំបន់អាចតែងតាំងក្រុមពិនិត្យឡើងវិញនូវការបណ្តេញចេញ (ERP) ដើម្បីពិនិត្យឡើងវិញនូវករណីពិសេសរបស់កូនលោកអ្នក។

ប្រសិនបើ ERP បានតែងតាំងរួចហើយ តួនាទីរបស់ក្រុមនេះគឺ:

- ផ្តល់ឱកាសជូនលោកអ្នក និងកូនលោកអ្នកដើម្បីបញ្ជាក់យោបល់ ហើយនិង
- រៀបចំរបាយការណ៍សម្រាប់នាយកប្រចាំតំបន់ ដើម្បីជួយគេសម្រេចថាតើត្រូវរក្សា ឬបដិសេធសេចក្តីសម្រេចបណ្តេញកូនលោកអ្នកចេញពីសាលា។

សម្រាប់ព័ត៌មានបន្ថែមស្តីពីនីតិវិធីនេះ លោកអ្នកអាចមើលផ្នែកវិធានការដាក់វិន័យនៅ:

www.education.vic.gov.au/school/principals/participation/Pages/studengage.aspx

ប្រសិនបើដាក់បណ្តឹងឧទ្ធរណ៍ តើកូនខ្ញុំនឹងធ្វើអ្វីខ្លះក្នុងខណៈដែលយើងរង់ចាំសេចក្តីសម្រេចចុងក្រោយ?

សាលាកូនលោកអ្នកគួរបន្តអនុវត្តផែនការផ្លាស់ប្តូរ ដែលបានសម្រេចនៅក្នុងអង្គប្រជុំពិនិត្យឡើងវិញនូវអាកប្បកិរិយា។ សម្រាប់ព័ត៌មានបន្ថែមស្តីពីអង្គប្រជុំពិនិត្យឡើងវិញនូវអាកប្បកិរិយា សូមមើល:

www.education.vic.gov.au/school/parents/behaviour/Pages/faqs.aspx

ក្នុងករណីដែលសិស្សស្ថិតក្នុងអាយុត្រូវសិក្សា ផែនការនេះនឹងរាប់បញ្ចូលទាំងសាលាផ្តល់កិច្ចការសមស្របដល់លក្ខណៈរបស់កូនលោកអ្នកធ្វើ រហូតដល់មានការផ្លាស់ប្តូរទៅកាន់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ឬក៏បានទទួលឱកាសការងារ ឬរហូតដល់បណ្តឹងឧទ្ធរណ៍ប្រធាននិងការបណ្តេញចេញបានសម្រេច (ករណីណាមួយដែលកើតឡើងមុន)។

ក្នុងករណីដែលសិស្សមិនស្ថិតក្នុងអាយុត្រូវសិក្សា នាយកសាលានឹងផ្តល់ជូនលោកអ្នក និងកូនលោកអ្នកនូវព័ត៌មានស្តីពីសាលារៀន អង្គការបណ្តុះបណ្តាលដែលមានចុះក្នុងបញ្ជី និងទីភ្នាក់ងារជួយការងារធ្វើផ្សេងទៀត ដែលផ្តល់ឱកាសសមស្របសម្រាប់កូនលោកអ្នក។

ប្រសិនបើលោកអ្នកបានអ្វីអំពីវិធានការដែលកំពុងអនុវត្ត ឬកិច្ចការដែលផ្តល់ដល់កូនលោកអ្នក លោកអ្នកគួរពិភាក្សារឿងនេះបន្ថែមជាមួយនាយកសាលារបស់កូនលោកអ្នក ឬការិយាល័យប្រចាំតំបន់។

តើនឹងមានអ្វីកើតឡើង នៅពេលធ្វើសេចក្តីសម្រេចចិត្ត?

ប្រសិនបើធ្វើសេចក្តីសម្រេចចិត្តដើម្បីរក្សាការបណ្តេញ កូនលោកអ្នកចេញពីសាលា លោកអ្នកនឹងទទួលដំណឹងដោយផ្ទាល់មាត់ក្នុងរយៈពេល 24 ម៉ោងនៃការធ្វើសេចក្តីសម្រេចចិត្ត។

ប្រសិនបើនាយកប្រចាំតំបន់សម្រេចរក្សាសេចក្តីសម្រេចរបស់នាយកសាលាដើម្បីបណ្តេញកូនលោកអ្នកចេញពីសាលា នាយកសាលាត្រូវចាត់វិធានការដូចខាងក្រោម:

ក្នុងករណីដែលសិស្សស្ថិតក្នុងអាយុត្រូវសិក្សា

- បន្តអនុវត្តផែនការសកម្មភាពដើម្បីផ្លាស់ប្តូរសិស្ស ទៅកាន់សាលាផ្សេងទៀត អង្គការបណ្តុះបណ្តាលដែលបានចុះក្នុងបញ្ជី ឬការងារ
- បន្តផ្តល់កិច្ចការសមស្របដល់សិស្ស រហូតដល់បានបញ្ចប់នូវការផ្លាស់ប្តូរទៅកាន់សាលាផ្សេងទៀត អង្គការបណ្តុះបណ្តាលដែលបានចុះក្នុងបញ្ជី ឬការងារ។

ក្នុងករណីដែលសិស្សមានអាយុលើសពីអាយុត្រូវសិក្សា

នាយកសាលាគួរធានាថាសិស្ស និងអ្នកពាក់ព័ន្ធទទួលបាននូវព័ត៌មានស្តីពីសាលាផ្សេងទៀត អង្គការបណ្តុះបណ្តាលដែលបានចុះក្នុងបញ្ជី ឬការងារដែលអាចផ្តល់ឱកាសសមស្របដល់សិស្ស។

ប្រសិនបើនាយកប្រចាំតំបន់សម្រេចបដិសេធ សេចក្តីសម្រេចចិត្តរបស់នាយកសាលាដើម្បីបណ្តេញកូនលោកអ្នកចេញពីសាលានាយកសាលា ត្រូវចាត់វិធានការដូចខាងក្រោមនេះ ឲ្យបានឆាប់ដែលអាចធ្វើទៅបាន:

- សិស្សត្រូវចុះឈ្មោះចូលរៀននៅសាលាឡើងវិញ
- នាយកសាលាត្រូវធ្វើផែនការត្រឡប់មកសាលាវិញ សម្រាប់សិស្សដោយសហការជាមួយសិស្ស អ្នកពាក់ព័ន្ធ និងគ្រូរបស់ពួកគេ។
- កំណត់ត្រានៃការបណ្តេញចេញ ត្រូវតែលុបចេញពីកំណត់ត្រាអចិន្ត្រៃយ៍របស់សិស្ស ហើយនិងចេញពី CASES21 (ប្រព័ន្ធទិន្នន័យរដ្ឋបាលសាលាក្នុងកុំព្យូទ័រ)
- សិស្ស និងអ្នកពាក់ព័ន្ធត្រូវទទួលដំណឹងជាលាយ លក្ខណ៍អក្សរថាការបណ្តេញចេញត្រូវបានលុបចេញពីកំណត់ត្រារបស់សិស្សហើយ។

តើខ្ញុំអាចទៅទីណាដើម្បីទទួលបានព័ត៌មាន ឬក៏ការគាំទ្របន្ថែម?

សេចក្តីណែនាំស្តីពីការដាក់បញ្ចូល និងការចូលរួមរបស់សិស្ស ពន្យល់ពីនីតិវិធី ដែលនាយកសាលាត្រូវអនុវត្តតាម នៅពេលអនុវត្តការបណ្តេញចេញ។

លោកអ្នកអាចរកមើលសេចក្តីណែនាំនៅទីនេះ:
www.education.vic.gov.au/school/principals/participation/Pages/studengage.aspx

សំណួរដែលគេសួរញឹកញាប់សម្រាប់មាតាបិតា ទាក់ទងនឹងការព្យួរការសិក្សា និងការបណ្តេញចេញ មាននៅ:
www.education.vic.gov.au/school/parents/behaviour/Pages/faqs.aspx

ក្នុងគ្រាដំបូង លោកអ្នកគួរទាក់ទងជាមួយមន្ត្រីទំនាក់ទំនង សហគមន៍នៅ ការិយាល័យប្រចាំតំបន់ដែលនៅជិតកន្លែងរស់នៅរបស់លោកអ្នក (ព័ត៌មាន លម្អិតសម្រាប់ទំនាក់ទំនងមានចុះខាងក្រោម)។

ការិយាល័យប្រចាំតំបន់នៃក្រសួងអប់រំ និងអភិវឌ្ឍន៍កុមារតូច

តំបន់ឈូសឆាយនៃរដ្ឋវិចតូរីយ៉ា

អ៊ីម៉ែល: nevr@edumail.vic.gov.au

Benalla

ប៉ុស្តិ៍ PO Box 403, Benalla, Victoria 3672
ទីតាំង: 150 Bridge Street East, Benalla, Victoria 3672
ទូរស័ព្ទ: (03) 5761 2100
ទូរសារ: (03) 5762 5039

Glen Waverley

ទីតាំង: Level 3, 295 Springvale Road, Glen Waverley 3150, Victoria
ទូរស័ព្ទ: (03) 9265 2400
ទូរសារ: (03) 9265 2444

តំបន់ពាយ័ព្យនៃរដ្ឋវិចតូរីយ៉ា

អ៊ីម៉ែល: nwvr@edumail.vic.gov.au

Bendigo

ប៉ុស្តិ៍ PO Box 442, Bendigo, Victoria 3552
ទីតាំង: 7-15 McLaren Street, Bendigo, Victoria 3550
ទូរស័ព្ទ: (03) 5440 3111
ទូរសារ: (03) 5442 5321

Coburg

ប៉ុស្តិ៍ Locked Bag 2001, Coburg, VIC 3058
ទីតាំង: Level 2, 189 Urquhart Street, Coburg, VIC 3058
ទូរស័ព្ទ: (03) 9488 9488
ទូរសារ: (03) 9488 9400

តំបន់អាឡឺយ៉ាវិចតូរីយ៉ា

អ៊ីម៉ែល: sevr@edumail.vic.gov.au

Dandenong

ប៉ុស្តិ៍ PO Box 5, Dandenong 3175
ទីតាំង: 165-169 Thomas Street, Dandenong 3175
ទូរស័ព្ទ: (03) 8765 5600
ទូរសារ: (03) 8765 5666

Moe

ប៉ុស្តិ៍ PO Box 381, Moe, Victoria 3825
ទីតាំង: Corner Kirk and Haigh Streets, Moe, Victoria 3825
ទូរស័ព្ទ: (03) 5127 0400
ទូរសារ: (03) 5126 1933

តំបន់និរតីនៃរដ្ឋវិចតូរីយ៉ា

អ៊ីម៉ែល: swvr@edumail.vic.gov.au

Ballarat

ទីតាំង: 109 Armstrong Street North, Ballarat, 3350
ទូរស័ព្ទ: (03) 5337 8444
ទូរសារ: (03) 5333 2135

West Footscray

ទីតាំង: Level 3, Whitten Oval, 417 Barkly Street, West Footscray, 3012 (ចូលតាមទ្វារកញ្ចក់អ៊ីល)
ទូរស័ព្ទ: (03) 9291 6500
ទូរសារ: (03) 9291 6565

Geelong

ប៉ុស្តិ៍ PO Box 2086, Geelong, Victoria 3220
ទីតាំង: 5A Little Ryrie Street, Geelong, Victoria 3220
ទូរស័ព្ទ: (03) 5225 1000
ទូរសារ: (03) 5225 1099

ការគាំទ្រដែលមានផ្តល់បន្ថែម

Parentline Victoria (ខ្សែទូរស័ព្ទសម្រាប់មាតាបិតារដ្ឋវិចតូរីយ៉ា)

ទូរស័ព្ទ: 13 22 89 – ពីម៉ោង 8 ព្រឹកដល់ពាក់កណ្តាលអធ្រាត្រ 7 ថ្ងៃក្នុងមួយសប្តាហ៍

ខ្សែទូរស័ព្ទសន្ទនាជាមួយមាតាបិតា ផ្តល់សេវាប្រឹក្សាតាមទូរស័ព្ទទូទាំងរដ្ឋដល់មាតាបិតា និងអ្នកថែទាំកុមារដែលមានអាយុចាប់ពីរកើត ដល់អាយុដប់ប្រាំបីឆ្នាំ។

មាតាបិតានៃរដ្ឋវិចតូរីយ៉ា

ទូរស័ព្ទ: (03) 9380 2158 ឬ 1800 032 023
(សម្រាប់តែអ្នកទូរស័ព្ទមកពីជនបទប៉ុណ្ណោះ)

គេហទំព័រ: www.parentsvictoria.asn.au

សមាគមស៊ីស្តេមអប់រំកុមារវិចតូរីយ៉ា

ទូរស័ព្ទ: (03) 9416 3833

គេហទំព័រ: www.vaeai.org.au

សេវាសុខភាពផ្លូវចិត្តយុវវ័យ និងកុមារ

ទូរស័ព្ទ: 1300 767 299

គេហទំព័រ: www.health.vic.gov.au/mentalhealth/services/child/

សង្គមការពារកុមារ

ទូរស័ព្ទ: (03) 9450 0900

គេហទំព័រ: www.cps.org.au

មូលនិធិកុមារតូចអូស្ត្រាលី

ទូរស័ព្ទ: (03) 9874 3922

គេហទំព័រ: www.childhood.org.au/website/default.asp

សមាគមក្រុមប្រឹក្សាសាលារៀនប្រចាំរដ្ឋវិចតូរីយ៉ា

ទូរស័ព្ទ: (03) 9808 2499

គេហទំព័រ: www.asciv.org.au/ASCIV/Welcome.html

អង្គការក្រុមប្រឹក្សាសាលារៀននៃរដ្ឋវិចតូរីយ៉ា

ទូរស័ព្ទ: (03) 9429 5900

គេហទំព័រ: www.viccsso.org.au/

គណៈកម្មការពហុវប្បធម៌នៃរដ្ឋវិចតូរីយ៉ា

ទូរស័ព្ទ: (03) 9208 3184

គេហទំព័រ: www.multicultural.vic.gov.au/